

វិធីសាស្ត្រជាតិ ប្រឆាំងការ ប្រកាន់ជាតិសាសន៍

អំពីវិធីសាស្ត្រ

នៅឆ្នាំ 2011 រដ្ឋាភិបាលអូស្ត្រាលីបានតាំងចិត្តក្នុងការបង្កើតវិធីសាស្ត្រជាតិប្រឆាំងការប្រកាន់ជាតិសាសន៍។

គោលបំណងនៃវិធីសាស្ត្រជាតិប្រឆាំងការប្រកាន់ជាតិសាសន៍ គឺ៖

ដើម្បីលើកកម្ពស់ការយល់ដឹងច្បាស់លាស់នៅក្នុងសហគមន៍អូស្ត្រាលី អំពីអ្វីៗដែលជាការប្រកាន់ជាតិសាសន៍ និងថាតើគេអាចបង្ការនិងកាត់បន្ថយការប្រកាន់ជាតិសាសន៍តាមវិធីណា។

គោលដៅនៃវិធីសាស្ត្រនេះ គឺដើម្បី៖

- បង្កើតការយល់ដឹងអំពីការប្រកាន់ជាតិសាសន៍ និងថាតើវាមានផលប៉ះពាល់ដល់បុគ្គល និងសហគមន៍ ធំទូលាយយ៉ាងណា
- រកមើលដឹង, លើកកម្ពស់ និងផ្អែកលើការផ្តួចផ្តើមអនុវត្តន៍ដ៏ល្អៗ ដើម្បីបង្ការនិងកាត់បន្ថយការប្រកាន់ ជាតិសាសន៍ ហើយនិង
- ផ្តល់អំណាចដល់សហគមន៍និងបុគ្គលទាំងពួងក្នុងការចាត់វិធានការដើម្បីបង្ការនិងកាត់បន្ថយ ការប្រកាន់ជាតិសាសន៍ ព្រមទាំងទទួលបានជំនួយ នៅពេលបញ្ហានេះកើតមានឡើង។

វិធីសាស្ត្រនេះបានបង្កើតឡើងតាមរយៈភាពជាដៃគូមួយដែលដឹកនាំដោយ Race Discrimination Commissioner (ស្នងការប្រឆាំងការរើសអើងជាតិសាសន៍) នៅឯ Australian Human Rights Commission (គណៈកម្មការសិទ្ធិមនុស្ស អូស្ត្រាលី)។ សមាជិករៀងរាល់ភាពជាដៃគូ រួមមាន៖

Department of Immigration and Citizenship (ក្រសួងអន្តោប្រវេសន៍និងពលរដ្ឋ), Attorney-General's Department (ក្រសួងអគ្គរាជអាជ្ញា), Department of Families, Housing, Community Services and Indigenous Affairs (ក្រសួងគ្រួសារ ទីលំនៅ សេវាកម្មសហគមន៍ និងកិច្ចការជនជាតិដើម), Australian Multicultural Council (ក្រុមប្រឹក្សា ពហុវប្បធម៌អូស្ត្រាលី), National Congress of Australia's First Peoples (សភាជាតិនៃប្រជាពលរដ្ឋអូស្ត្រាលីដំបូងគេ) និង Federation of Ethnic Communities' Councils of Australia (សហព័ន្ធក្រុមប្រឹក្សាអូស្ត្រាលីនៃសហគមន៍ជនជាតិ)។

វិធីសាស្ត្រនេះនឹងត្រូវអនុវត្តចាប់ពីខែកក្កដា ឆ្នាំ 2012 ដល់ខែមិថុនា ឆ្នាំ 2015។ វិធីសាស្ត្រនេះនឹងផ្តោតលើការយល់ដឹង សាធារណៈ ធនធានជំនួយអប់រំ និងការចូលរួមរបស់យុវជន។

តើការប្រកាន់ជាតិសាសន៍គឺជាអ្វី?

ការប្រកាន់ជាតិសាសន៍អាចកើតមានតាមទម្រង់ជាច្រើន ដូចជាការនិយាយកំប្លែង ឬការផ្តល់មតិដែលបណ្តាលឲ្យ ឈឺចាប់; ការដាក់ងារ ឬការរំលោភតាមពាក្យសម្តី; ការយឺតយ៉ាវ ឬការបំភិតបំភ័យ, ឬការអធិប្បាយតាម ប្រព័ន្ធផ្សព្វផ្សាយ ឬតាមអ៊ីនធឺណិត ដែលបង្កើនភាពប្រទូសវាយចំពោះក្រុមជាក់លាក់។ នៅក្នុងភាពធ្ងន់ធ្ងរបំផុត ការប្រកាន់ជាតិសាសន៍អាចបណ្តាលឲ្យមានសកម្មភាពរំលោភលើរាងកាយ និងអំពើហិង្សា។

ការប្រកាន់ជាតិសាសន៍អាចរារាំងមិនឲ្យជនរងគ្រោះទទួលសេវាកម្មឬការចូលរួមក្នុងការប្រកបការងារ, ការសិក្សាអប់រំ, សកម្មភាពកីឡានិងសង្គម។ វាក៏អាចកើតមានផងដែរនៅតាមកម្រិតស្ថាប័ន តាមរយៈគោលការណ៍ ឬការអនុវត្ត ដែលធ្វើឲ្យក្រុមខ្លះចាញ់ប្រៀបអ្នកដទៃ។

ការប្រកាន់ជាតិសាសន៍បណ្តាលឲ្យខ្វះសមភាពក្នុងការទទួលបានឱកាស, ធនធានជំនួយ ឬអំណាច សម្រាប់អ្នកដែលមាន ជាតិសាសន៍ខុសៗគ្នា។ ជំនឿថា ជាតិសាសន៍ជាក់លាក់មួយមានភាពទាបជាង ឬខ្ពស់ជាងជាតិសាសន៍ទៀត ត្រូវបាន ប្រើនៅពេលម្តងម្កាលដើម្បីធ្វើឲ្យសមហេតុផលចំពោះកង្វះសមភាពនេះ។

តើនរណាដែលជួបប្រទះនឹងការប្រកាន់ជាតិសាសន៍នៅក្នុងប្រទេសអូស្ត្រាលី?

ឥរិយាបថប្រកាន់ជាតិសាសន៍ ដូចជាការដាក់ងារ និងសម្តីរំលោភ អាចកើតមានឡើងរវាងសមាជិកនៃក្រុមជាតិសាសន៍ ណាមួយ។ ប៉ុន្តែ អ្នកខ្លះនៅក្នុងប្រទេសអូស្ត្រាលី ងាយរងគ្រោះជាងអ្នកផ្សេងទៀតនៅក្នុងការប្រកាន់ជាតិសាសន៍និងការ រើសអើង ជាពិសេសជនជាតិដើម Aboriginal និង Torres Strait Islander ព្រមទាំងក្រុមនៃជាតិសាសន៍និងវប្បធម៌ ភាគតិច។ សមាជិកនៃក្រុមសាសនាខ្លះ ក៏ជួបប្រទះនឹងការរើសអើង ដោយសារតែជាតិសាសន៍ ឬវប្បធម៌របស់អ្នកទាំងនោះផងដែរ។

ការស្តាប់សហគមន៍

យើងខ្ញុំបាននិយាយទៅកាន់ប្រជាពលរដ្ឋពាសពេញប្រទេសអូស្ត្រាលី ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ 2012៖

- ប្រជាពលរដ្ឋជិត 700 នាក់ បានចូលរួមក្នុងការពិគ្រោះយោបល់ 23 លើក
- យើងខ្ញុំបានទទួលការស្រង់មតិអេឡិកត្រូនិកជាង 1500 និងការដាក់ពាក្យជាង 200។

ខ្លឹមសារខ្លាំងដែលយើងខ្ញុំបានទទួលគឺថា ការចាត់សកម្មភាពប្រឆាំងនឹងការប្រកាន់ជាតិសាសន៍ គឺជាការសំខាន់ណាស់។

មានការយល់ស្របជាទូទៅផងដែរអំពីផ្នែកអាទិភាព ដែលយើងខ្ញុំគួរលើកយកមកធ្វើការ ដោយមានរួមទាំង៖

- កន្លែងធ្វើការ
- ប្រព័ន្ធផ្សព្វផ្សាយ
- សាលារៀន និងការសិក្សាអប់រំកម្រិតខ្ពស់
- សេវាកម្មរបស់រដ្ឋាភិបាល
- អ៊ីនធឺណិត និង
- កីឡា។

ការប្រកាន់ជាតិសាសន៍ – វាយបំភើតមានដោយសារតែយើង

វិធីសាស្ត្រនេះអំពាវនាវសុំឲ្យសមាជិកទាំងអស់នៃសហគមន៍អូស្ត្រាលី ធ្វើការឆ្ពោះទៅកាន់ការបញ្ចប់ការប្រកាន់ជាតិសាសន៍។ ការប្រកាន់ជាតិសាសន៍ឈប់ភើតមាន ដោយសារតែសកម្មភាពដែលយើងអនុវត្តក្នុងភាពជាបុគ្គល និងក្នុងភាពជាក្រុម។

អ្វីៗដែលយើងខ្ញុំនឹងធ្វើ

បង្កើតការយល់ដឹងអំពីការប្រកាន់ជាតិសាសន៍ និងផលប៉ះពាល់របស់វាទៅលើបុគ្គលនិងសហគមន៍។

- ផ្ដើមឲ្យមានយុទ្ធនាការមួយដើម្បីបង្កើតការយល់ដឹងអំពីការប្រកាន់ជាតិសាសន៍ និងអំពីអ្វីៗដែលយើងអាចធ្វើបានអំពីហេតុការណ៍នេះ។
- ធ្វើការជាមួយមេដឹកនាំទាំងឡាយដែលនឹងលើកកម្ពស់វិធីសាស្ត្រនេះ និងសកម្មភាពនៃវិធីសាស្ត្រ។
- លើកកម្ពស់ការសិក្សាស្រាវជ្រាវអំពីការប្រកាន់ជាតិសាសន៍ ដើម្បីបង្កើនការយល់ដឹងអំពីផលប៉ះពាល់របស់វា។

ផ្អែកលើឧទាហរណ៍ល្អៗដើម្បីបង្ការការប្រកាន់ជាតិសាសន៍។

- គាំទ្រគោលការណ៍និងច្បាប់ដែលលើកកម្ពស់ការគោរពនិងសមភាពសម្រាប់ពលរដ្ឋអូស្ត្រាលីមកពីសាវតារជាតិសាសន៍និងវប្បធម៌ទាំងអស់។
- បង្កើតវិបសៃនៃធនធានជំនួយអប់រំដ៏ប្រសើរ អំពីការប្រកាន់ជាតិសាសន៍ ដោយមានការយកចិត្តទុកដាក់លើជនវ័យក្មេង។
- ធ្វើការជាមួយស្ថាប័នទាំងឡាយនៅក្នុងផ្នែកអាទិភាព ដើម្បីគាំទ្រការផ្ដើមល្អៗ ដែលដោះស្រាយការប្រកាន់ជាតិសាសន៍។
- កសាងភាពជាដៃគូជាមួយស្ថាប័នរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាលនៅគ្រប់ថ្នាក់ទាំងអស់ ដើម្បីគាំទ្រការផ្ដើមល្អៗ នៅថ្នាក់ជាតិ រដ្ឋ និងតំបន់។

ផ្តល់ដល់បុគ្គលនិងសហគមន៍ទាំងពួង នូវលទ្ធភាពទទួលបាននិងធនធានជំនួយ អំពីការប្រកាន់ជាតិសាសន៍ ដើម្បីឲ្យអ្នកទាំងនោះមានអារម្មណ៍ទុកចិត្តថែមទៀត ក្នុងការដឹងអំពីអ្វីៗដែលត្រូវធ្វើ នៅពេលវាកើតមានឡើង

- ផ្សព្វផ្សាយធនធានជំនួយដែលគាំទ្របុគ្គលនិងសហគមន៍ ក្នុងការឆ្លើយតបនឹងការប្រកាន់ជាតិសាសន៍នៅក្នុងស្ថាប័ន និងប្រព័ន្ធ
- ផ្តល់ព័ត៌មានជូនបុគ្គលនិងសហគមន៍ដែលអាចទទួលបានការប្រកាន់ជាតិសាសន៍ នូវរបៀបទទួលបានការការពារតាមផ្លូវច្បាប់។

ការអនុវត្តវិធីសាស្ត្រ

វិធីសាស្ត្រជាតិប្រឆាំងការប្រកាន់ជាតិសាសន៍នឹងត្រូវអនុវត្តតាមដំណាក់កាល នៅពេលបីឆ្នាំ។

ចាប់ពីខែកក្កដា ឆ្នាំ 2012: យើងខ្ញុំនឹងផ្ដើមឲ្យមានយុទ្ធនាការយល់ដឹងសាធារណៈមួយអំពីការប្រកាន់ជាតិសាសន៍។ យើងខ្ញុំនឹងផ្ដោតលើការស្ថាបនាការយល់ដឹងរបស់សហគមន៍អំពីការប្រកាន់ជាតិសាសន៍ និងការលើកកម្ពស់ការសិក្សាស្រាវជ្រាវអំពីផ្នែកចំណាយសេដ្ឋកិច្ចនិងសង្គមពាក់ព័ន្ធនឹងការប្រកាន់ជាតិសាសន៍។ យើងខ្ញុំនឹងពិនិត្យមើលរបៀបដែលយើងខ្ញុំអាចគាំទ្រការផ្ដួចផ្ដើមដែលមានមកហើយ ដែលខិតខំកាត់បន្ថយការប្រកាន់ជាតិសាសន៍ និងលើកកម្ពស់ការគោរពនិងសមភាព។

ចាប់ពីខែកក្កដា ឆ្នាំ 2013: យើងខ្ញុំនឹងបង្កើតវិបសាយថ្មីមួយអំពី ធនធានជំនួយអប់រំអំពីការប្រឆាំងនឹងការប្រកាន់ជាតិសាសន៍ ហើយចាប់ផ្ដើមប្រមូលធនធានជំនួយដ៏ល្អៗដើម្បីជួយបុគ្គលនិងសហគមន៍ ក្នុងការចាប់យកសកម្មភាពប្រឆាំងនឹងការប្រកាន់ជាតិសាសន៍។ យើងខ្ញុំនឹងចាប់ផ្ដើមធ្វើការជាមួយស្ថាប័នទាំងពួង នៅក្នុងផ្នែកអាទិភាពរបស់យើងខ្ញុំ ដើម្បីរកមើលដឹងវិធីល្អៗក្នុងការកាត់បន្ថយការប្រកាន់ជាតិសាសន៍ នៅក្នុងស្ថាប័ននិងប្រព័ន្ធ។

ចាប់ពីខែកក្កដា ឆ្នាំ 2014: ដោយប្រើធនធានជំនួយដែលយើងខ្ញុំបានប្រមូលនិងបង្កើត យើងខ្ញុំនឹងធ្វើការជាមួយដៃគូរបស់យើងខ្ញុំ ដើម្បីជួយបុគ្គលនិងសហគមន៍ ក្នុងការឆ្លើយតបនឹងការប្រកាន់ជាតិសាសន៍។ នៅដំណាច់ពេលបីឆ្នាំនេះ វិធីសាស្ត្រជាតិប្រឆាំងការប្រកាន់ជាតិសាសន៍ នឹងទទួលការវាយតម្លៃ។

ចូលរួម

National Anti-Racism Strategy Secretariat

- ទូរស័ព្ទ៖ 02 9284 9600 ឬ 1800 620 241 (TTY)
- អ៊ីមែល៖ antiracismsecretariat@humanrights.gov.au
- វិបសាយថ្មី៖ www.humanrights.gov.au/antiracism
- អាសយដ្ឋាន៖ GPO Box 5218
SYDNEY NSW 2001

Australian Human Rights Commission ដោះស្រាយបណ្ដឹងពីអ្នកដែលបានជួបប្រទះនឹងការរើសអើងជាតិសាសន៍។ ដើម្បីទទួលបានឱកាសអំពីការរើសអើង និងសិទ្ធិរបស់លោកអ្នក ឬដើម្បីដាក់ពាក្យបណ្ដឹង សូមទូរស័ព្ទទៅ Complaints Information Line (ទូរស័ព្ទផ្តល់ព័ត៌មានអំពីបណ្ដឹង)របស់ Commission តាមលេខ **02 9284 9888, 1300 656 419** (ទូរស័ព្ទក្នុងតំបន់) ឬ **1800 620 241** (TTY)។

ព័ត៌មានអំពីការធ្វើ ឬការឆ្លើយតបនឹងបណ្ដឹង មាននៅឯ www.humanrights.gov.au។ លោកអ្នកក៏អាចអ៊ីមែលទៅ Commission ដោយសរសេរទៅ complaintsinfo@humanrights.gov.au។